^{សើកមុខងារ} Random Hardware Address ដើម្បីការពារការតាមដានទីតាំងកុំព្យូទ័រ





ចុចលើ Start > Settings







ចុចលើ Network & Internet > Wi-Fi







ចុចលើ Random Hardware Address > ON

| Network & internet > Wi-Fi | | |
|----------------------------|--|------|
| 10 | ồ Wi-Fi | On 🛑 |
| | mlup properties Connected, secured | > |
| ۵ | [»] Show available networks | ~ |
| := | Manage known networks Add, remove, and edit networks | > |
| C | Hardware properties View and manage Wi-Fi adapter properties | > |
| ~ | Random hardware addresses Help protect your privacy by making it harder for people to track your device location. | On 🔹 |
| Related support | | |
| ŔŎ | Help from the web | ^ |

